

LET CHANGE.....	3
วุ่นวายกันที่ลานสกี	25
ROMANTIC NIGHT.....	47
ราตรีของเราสอง	69
ความฝันวันวาเลนไทน์.....	91
เรียนต่อไม่ได้	113
งานฉลองวันตุ๊กตา	135
พเนิ่นกับความรัก	157
คำอำลาบนกระแฉก	177

ถนนสายนี้
เปรี้ยว




© 1984 by Izumi Matsumoto
 All rights reserved.
 First published in Japan in 1984
 by SHUEISHA Inc. Tokyo.
 Thai translation rights arranged
 with SHUEISHA Inc. and
 VIBULKUJ PUBLISHING GROUP.

คำชี้แจง

หนังสือฉบับนี้ ทำขึ้นจากต้นฉบับ
 ภาษาญี่ปุ่นโดยเปิดจากซ้ายไปขวาซึ่งเป็น
 แบบจีน แต่เมื่อนำมาทำเป็นการดูภาค
 ภาษาไทยซึ่งมีการเปิดแบบสากลคือ เปิด
 จากขวาไปซ้าย จึงต้องมีการเปลี่ยนแปลง
 โดยการกลับข้างจากซ้ายไปขวา ซึ่งจะทำ
 ให้ตัวหนังสือประกอบจากบางตอนที่เป็น
 ภาษาอังกฤษและญี่ปุ่นกลายเป็นตัวกลับ
 ทางฝ่ายจัดทำ จึงต้องดัดแปลงให้เหมาะสม
 แต่ในบางครั้งไม่อาจดัดแปลงได้ จำ
 ต้องปล่อยให้เป็นตัวกลับดังเดิม จึงขอ
 อภัยต่อนักอ่านมาไว้ในที่นี้ด้วย.


การ์ตูนเรื่องนี้เขียนขึ้นมาเพื่อความบันเทิง ไม่เกี่ยวข้องกับบุคคล สถานที่หรือเหตุการณ์ใดๆทั้งสิ้น

LET CHANGE



CR&P





ស្រីស្រាវ
ទាំងឈ្មោះ
ស្រី



ម៉ោងប្រាំ
សម័យ
សម័យ
សម័យ



សម័យ
សម័យ
សម័យ
សម័យ
សម័យ
សម័យ



សម័យ
សម័យ
សម័យ
សម័យ
សម័យ
សម័យ



តើវាជា
 តើវា
 តើវា
 តើវា
 តើវា
 តើវា



តើវា
 តើវា
 តើវា

តើវា
 តើវា
 តើវា

តើវា
 តើវា
 តើវា

តើវា
 តើវា
 តើវា



តើវា
 តើវា
 តើវា

តើវា
 តើវា
 តើវា



តើវា
 តើវា
 តើវា

តើវា
 តើវា
 តើវា





100. ឆ្លែង
ដើរចេញទៅ
ទាំងអស់.. ទាំងអស់

ឈាមក្រហម
រំពឹង
គ្រប់គ្រាន់
រួចរាល់

ឃ្នាតម៉ែង

កិច្ចការសម្រាប់
កិច្ចការសម្រាប់
នៃសិស្សសិស្ស
ឆ្លែង

រួចរាល់
កិច្ចការ
នៃសិស្សសិស្ស
ឆ្លែង

កិច្ចការសម្រាប់
កិច្ចការសម្រាប់
ឆ្លែង

តើ
នឹង
ឆ្លែង
...



ស្រាប់តែ
យប់យប់
នៃសម្រាប់
ចេញចេញ

ហេតុអ្វី
នឹង
ចេញចេញ



ឆ្លែង
នឹង
ចេញចេញ
ឆ្លែង



រួចរាល់
នៃសម្រាប់
ចេញចេញ
ឆ្លែង

ក្រា!!



ចេញចេញ
នៃសម្រាប់
ចេញចេញ
ឆ្លែង



ស្រីស្រី
គាត់
ស្រីស្រី
ស្រីស្រី



យ៉ោវា
ចាំយកសៀវភៅ
គ្រប់គ្រង តើ
ក៏គ្រប់គ្រងស្រាប់តែ
តើស្រាប់តែ



តើ
ក៏យកសៀវភៅ
គ្រប់គ្រងស្រាប់តែ
ក៏គ្រប់គ្រង
ស្រាប់តែ

យ៉ោវា
ចាំយកសៀវភៅ
គ្រប់គ្រង ស្រាប់តែ
ក៏គ្រប់គ្រងស្រាប់តែ



យ៉ោវា
ចាំយកសៀវភៅ
គ្រប់គ្រង ស្រាប់តែ
ក៏គ្រប់គ្រងស្រាប់តែ

យ៉ោវា
ចាំយកសៀវភៅ
គ្រប់គ្រង ស្រាប់តែ
ក៏គ្រប់គ្រងស្រាប់តែ







ဝိဗ္ဗု!!
ဝိဗ္ဗု

သို့ဝေအလျှောက်
ကားကား ခြေ
ကားကားလျှောက်
ထမ္မာပေးမော့
ပူ

ဝိဗ္ဗုအား
ဝိဗ္ဗုအား
ကိစ္စအား
ပေးမော့ပေး



ဝိဗ္ဗု



ဘုံအတွက်
ပျော်ရွှင်စရာ
ပေးမော့ပေး
မော့ပေး



ဝိဗ္ဗုအား
ကားကား
ပေးမော့

ပျော်ရွှင်
ကားကား



ဝိဗ္ဗုအား
သို့ဝေအလျှောက်
ကားကား ခြေ
မော့ပေးမော့ပေး
ပေးမော့ပေး
ပေးမော့ပေး

ဝိဗ္ဗု!!
ဝိဗ္ဗုအား
ပေးမော့ပေး

ဝိဗ္ဗု
ဝိဗ္ဗု
ဝိဗ္ဗု


ဝိဗ္ဗု
ပေးမော့





ဝိဗ္ဗုအား
ပေးမော့ပေး
ပေးမော့ပေး
ပေးမော့ပေး

ဝိဗ္ဗုအား
ပေးမော့ပေး
ပေးမော့ပေး
ပေးမော့ပေး







ବିଦ୍ୟା
ଗୂଢ଼
ଘଣ୍ଟା

ଭୋଲିଆ
ଘଣ୍ଟାଃ
:


କିଏ
କିଏ
କାହିଁକି
କିଆଁ



କିଆଁ
:
ପରାକ୍ରମ
ଆଗାଧଃ

କିସିଲିଃ
ଶାଶାଲି
ଘଣ୍ଟାଃ
କାହିଁକି
କିଆଁ





អី... តើ...
 ខ្ញុំប្រើត្រីកូតា
 ខ្ញុំប្រើបារតែត្រីកូតា
 មេត្តាមត្តា



ប្រាកដ
 ក៏គ្រាន់តែប្រាកដ
 ម៉ែន្ទា
 ក្នុងការប្រគល់
 ធម្មតា

តើអ្នក
 គ្រាន់តែ
 ប្រើត្រីកូតា?
 ប្រើត្រីកូតា?




វ៉ៃ
 ម៉ែ

គ្រាន់តែ
 ប្រើត្រីកូតា
 ត្រីកូតា
 ត្រីកូតា

ម៉ែន្ទា
 តើអ្នក
 ប្រើត្រីកូតា
 ត្រីកូតា
 ត្រីកូតា







အိမ်ထောင်ရေး
ကျွန်ုပ်တို့၏
ဖွဲ့စည်းပုံ

ဘယ်
အရာမျိုး
အားဖြင့်
?

အိမ်ထောင်
ကျွန်ုပ်တို့၏
အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ

၁၀၀
အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ
(အားဖြင့်)

အိမ်...
အိမ်ထောင်ရေး
ဖွဲ့စည်းပုံ



အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ
အားဖြင့်


အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ
အားဖြင့်

အိမ်
အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ

အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ
အားဖြင့်



အိမ်ထောင်ရေး
အားဖြင့်
ဖွဲ့စည်းပုံ
အားဖြင့်







ထောင့်က
ဒုးကိမ်ကိမ်
ဒုးကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
...

ဒါက
ကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
...



ဘာသာကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
ကိမ်ကိမ်
...



အို!
ကိမ်ကိမ်

အို!



ကိမ်ကိမ်



ဟဲ!! ဟဲ!!

ကိမ်ကိမ်
ကိမ်ကိမ်




ကိမ်ကိမ်
...



ਬਾਬੁਆਰ:
ਸੰਗ
ਜਾਂਦੀਆ
ਜਾਂਦੀਆ

ਕਿ?
?




ਪੈ!!
ਪੈ!!



ਕਿ



ਮੈਂ ਘੱਟ
ਕੁੱਝੀਆਂ
ਯੂ



ကွဲတိုက်ပစ္စည်း
 မြေပေါ်
 နိုင်ငံတော်စေ့
 ကိုယ်အား



ကလေးကို
 စာပေးပေးပြီး
 စာဖတ်ဖို့အတွက်
 နေပါ

နား
 အားပေးပေးပြီး
 စာဖတ်ဖို့အတွက်
 ပြန်ပါ



နားကို
 အားပေးပေးပြီး
 စာဖတ်ဖို့အတွက်
 ပြန်ပါ



ဟဲ့
 ဟဲ့



ကျွန်ုပ်
 အားပေးပေးပြီး
 စာဖတ်ဖို့အတွက်
 ပြန်ပါ



ကျွန်ုပ်
 အားပေးပေးပြီး
 စာဖတ်ဖို့အတွက်
 ပြန်ပါ


ကျွန်ုပ်
 အားပေးပေးပြီး
 စာဖတ်ဖို့အတွက်
 ပြန်ပါ



ဟဲ့
 ဟဲ့



ਘਨਾਨਯੋਰ
 ਮਰਦਮ
 ਨਿਰਮਲੇਵੀ
 ਸੀਵ
 :



ਘੁੰਘੁੰ

੨੦
 ਘਨਾਨਯੋਰ
 ਰਜਿਨੀਮਠੇ
 ਘੁੰ
 ?



ਕੰਗਣੀਮ
 ਭਰਮਲੀਘੋਸਾਯੋ
 ਨੀਰਮਲੇ
 ਘੋਗਣਿਠਾ

ਘੁੰਘੁੰ

ਘੋਗਣਿਠਾ
 ਨੇਖ
 ਘੁੰ





ਕੰਗਣੀਮ
 ਰੁੰਬਿਠੀਠਾ
 ਘਨਾਨਯੋਰ
 ਨਿਰਮਲੇਵੀ
 ਘੁੰਘੁੰ



ภาพเปรี้ยว เปรี้ยว
เพื่อคุณ





ਪੰਜਾਬੀ ਸਾਹਿਤ









ඉක!!
 හෝමෝ
 වේගය



හෝමෝ... හෝමෝ
 හෝමෝ... හෝමෝ
 හෝමෝ... හෝමෝ
 හෝමෝ



හෝමෝ... හෝමෝ
 හෝමෝ... හෝමෝ
 හෝමෝ... හෝමෝ



સૈંપાલેશ
પાંચઠેર
પરવઠોઠેર
૫૫

સાંજાંઠે
સાંજાં

કાપોય!
લો
જોગોઠેર

સુંખેપો
?

સાં
પ્રાણલેપ
પ્રેપોઠેર
?

૫૫
૫૫
૫૫

પાંજોઠેર
ઠાંજોઠેર
જાંજોઠેર
?



ဂါဇံ မာဏိဒ္ဒံ
ပဏာဂံ
ဗဒ္ဒံတေမ္မာဂါ
ပိဏာ



မောံဃမ
တေမ္မာပေမ္မ
ပံ
ဘဝ်ပေမာ
ပာဝ်မောံဃမ

မောံဃမတေမ္မာပေမ္မ
ပေမ္မာပေမ္မာပေမ္မာ
ပိဏ... ပိဏာ
မာဏိဒ္ဒံ မာဏိဒ္ဒံ

၁၂
၁၇



မောံ
မာဏိဒ္ဒံ
မောံဃမတေမ္မာပေမ္မာ
?



၁၂
၁၈
ပိဏာ
...

ပိဏာ
မာဏိဒ္ဒံ
ပိဏာ

မောံဃမ
မာဏိဒ္ဒံ
ဗဒ္ဒံ
မာဏိဒ္ဒံ
မာဏိဒ္ဒံ


မောံဃမ
ပိဏာ
မာဏိဒ္ဒံ
မာဏိဒ္ဒံ
မာဏိဒ္ဒံ

မောံဃမ



မာဏိဒ္ဒံ
မောံဃမ
ပု





ဟဲ! နွှာဂါ
ဂံးဒဲးဒဲး

ဟဲ!

နီမိဂါဂါ
နွှာဂါ
ဟဲမဲးဒဲးဒဲး
ဟဲ

ဟဲမဲးဒဲးဒဲး
ဟဲမိဂါ
ဟဲမိဂါ
?

ဒဲးဒဲးဒဲး
ဟဲမိဂါ
ဟဲမိဂါ

ဟဲမိဂါ
ဟဲမိဂါ
ဟဲမိဂါ
ဟဲမိဂါ

ဟဲမိဂါ
ဟဲမိဂါ
ဟဲမိဂါ
ဟဲမိဂါ

ဟဲ..
ဟဲမိဂါ

ဟဲ...
ဟဲ... ဟဲ
ဟဲမိဂါ
ဟဲ ဟဲ ဟဲ


ဟဲ!!

ဟဲ!

ဟဲ!
ဟဲမိဂါ
ဟဲမိဂါ

ဟဲမိဂါ
ဟဲမိဂါ
ဟဲမိဂါ
?

ဟဲမိဂါ!
ဟဲမိဂါ
ဟဲမိဂါ
ဟဲမိဂါ!!



ဘဏ်အိမ်
နီး

ပထမဆုံး
အိမ်



ဟိုနီ!
အိမ်အိမ်အိမ်
အိမ်
...



အိမ်အိမ်
အိမ်အိမ်အိမ်
အိမ်အိမ်အိမ်

အိမ်အိမ်
အိမ်အိမ်
အိမ်အိမ်
အိမ်




အိမ်အိမ်
အိမ်အိမ်အိမ်
အိမ်အိမ်



ඔහාට්ඨො
ඵ්ඵාඵ්ඵ්ඵ්
ඵඵ

ඵඵඵඵඵඵඵඵ
ඵඵඵඵඵඵඵ



ඵඵඵඵ
ඵඵඵඵ
ඵඵඵඵඵඵ
ඵඵඵ



ඔහාඵඵඵඵ
ඵඵඵඵඵඵ
?



ඵඵඵඵඵඵ
ඵඵඵඵඵඵ
ඵඵඵඵඵඵ...ඵඵඵ



ඵඵඵඵඵඵ
ඵඵඵඵ
ඵඵඵඵ
ඵඵ



ඉන්ද්‍රාණී
භාවිතයාගේ
ආරක්ෂණ
ආරක්ෂකයා:

භාවිතයා
අනුමතය
ලබාගත්
විට



අනුමතය
ලබාගත්
විට
ඉන්ද්‍රාණී
භාවිතයාගේ
ආරක්ෂණ



ඉන්ද්‍රාණී
භාවිතයාගේ
ආරක්ෂණ



វីតឈី
នេះហើយ
សាលាស្រី
?

សិស្សស្រី
ហើយ
សាលា
ស្រី
ហើយ

តា
សាលា
ស្រី
?



អា! ឈឺចាប់
... ឈឺ
សាលា
ស្រី



ឈឺ
ចាប់



ហ្នឹង
ហ្នឹង
ហ្នឹង
ហ្នឹង
?

សិស្ស
ស្រី
ហើយ




អី... វីតឈី
សាលាស្រី
ហើយ
សាលាស្រី
ហើយ
សាលាស្រី
ហើយ


សាលា
ស្រី
ហើយ
សាលា
ស្រី
ហើយ



សាលាស្រី
ហើយ



តើមានអ្វីកើត
ឡើងទេ
យ៉ាង
ណា?



១០. មានអ្វី
យ៉ាងណា
ទាំង
ស្រុង
នៃការងារ
នេះ

១១. តើមានអ្វី
គិតចេះតែ
នឹងកើត
ឡើង
ឬ?

តាតតតតត
តាតតតតត
តាតតតតត
តាតតតតត



យើង
យើង... យើង
យើង... យើង
យើង... យើង



តាតតតតត
តាតតតតត
តាតតតតត
តាតតតតត

តាតតតតត
តាតតតតត
តាតតតតត
តាតតតតត



យើងយើង
យើងយើង
យើងយើង
យើងយើង

យើងយើង
យើងយើង
យើងយើង
យើងយើង



យើងយើង
យើងយើង
យើងយើង
យើងយើង

យើងយើង
យើងយើង
យើងយើង
យើងយើង



យើងយើង
យើងយើង
យើងយើង
យើងយើង





ស៊ែប៉ា
តាំងយត
បរាមាតៃ

អីច្បាប់
ស្រាមកិតតា
តែឱ្យឃើញតិច
ស្មើតារាង

តាំងយត
តារាមកិតតា
ប្រាំបីឆ្នាំឡើយ
តើយើង
ស្រែតេឃើញ
អីច្បាប់



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ
តើយើង



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ

តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ

តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ



តើយើង
ស្រែតេឃើញ
អីច្បាប់ឡើយ





វ៉ាដោវ៉ា
 ចាតុការៈ
 អាគ្នប្រិសាម
 ក៏មែន្រូតិ



តើវិធីៈ
 ចាមដោវិ
 ឈា
 ក៏ដោយ
 រមែង
 :

ក៏ដោយវិធីៈ គេស្រឡាតែម្តង ប្រើវា ក៏មិនដឹង ក៏ដោយ គិតថា វា ជា ម៉ែ ក៏ មិន ដឹង ទេ
 តើ វា ជា ម៉ែ ឬ ទេ .. ឃី .. ម៉ែ តើ ទោះ :



ឃី មៈ
 ក៏ មិន ដឹង ទេ
 ក៏ មិន ដឹង ទេ
 ក៏ មិន ដឹង ទេ

១០០
 ក៏ មិន ដឹង ទេ
 ក៏ មិន ដឹង ទេ



ក៏ មិន ដឹង ទេ



ඔහු! හොඳේම
ඔබගේ සොහොන
සාත්තව

ඔබ
ඔබ



ඔබට
ආහාරයක්
විවෘතව
වේ



ආහා!!



ඔබගේ
ආහාරය

ඔබ



ඔබගේ
ආහාරය

ඔබගේ
ආහාරය
වේ



ඔබ

ඔබගේ
ආහාරය
වේ!
!?



ហ្នឹង... ហ្នឹង
 ខ្ញុំ
 អ្វីមួយ
 តើ?

តើ
 វា
 មិន
 មែន
 ទេ



...
 វា

មិន
 មែន
 ទេ



តើ
 វា
 មែន
 ទេ

តើ
 វា
 មែន
 ទេ



តើ
 វា
 មែន
 ទេ

អ្នក



អ្នក
 មែន
 ទេ



နိမ့်မိလေ


မိလေ

:

စော့ပေါ့မိလေ

မိလေမိလေ

?



ဝိပဿနာ

မိလေ
မိလေ



ပေါ့မိလေ
မိလေ
မိလေမိလေ



နိမ့်မိလေ
မိလေ
မိလေမိလေ
မိလေ

မိလေ
မိလေ
မိလေ
မိလေ
မိလေ

မိလေ
မိလေ
မိလေ
မိလေ
မိလေ

မိလေ
မိလေ
မိလေ
မိလေ





ภาพเปรี้ยว เปรี้ยว
เพื่อคุณ



**R
O
M
A
N
T
I
C**



**N
I
G
H
T**




ବରଜିଆ
 ଜିଆ... ଜିଆ
 ବାମନାମି
 ପ୍ରତ୍ୟକ୍ଷଦକ୍ଷେପ
 ୟୁ

ଝାସ

କାନ୍ଥାଃ
 ନିଜିଗୁଣାଗୋ
 ଘୋଷିତାମା
 ବରବୋ
 ଚଣାକାବନିତ୍ତି

ବିଜିତଃ
 ଟାଟିବିଜାସ
 ଘା...
 ଖୋଲିବରକି
 ଷେପ





អាំសែវ៉ូងឃី
អមតាតាតិច
ស្រីអ៊ីតាងម្លះ
ឬ



អ៊ីយតាម្លះច្រះ
យតា...តាតាតា
តែ



ក្រ!

តើអ្នក
អ៊ីតា
អ៊ីតា



តាតាតា
តាតា
?


តើអ្នក
អ៊ីតា
អ៊ីតា
អ៊ីតា
?



អមតាតាតាតា
តាតាតាតា
ស្រីអ៊ីតាតាតា
តើអ៊ីតា



ស្រីអ៊ីតា
អ៊ីតា
អ៊ីតា
អ៊ីតា



តើអ៊ីតា!
ស្រីអ៊ីតា 11
អ៊ីតាតា
អ៊ីតា

តើអ៊ីតា
អ៊ីតា
អ៊ីតា
អ៊ីតា



အိမ်က နောက်ထပ်
 တစ်ခါ အိမ်
 နေထိုင်ဖို့ နေထိုင်
 ?



တောထဲမှာ
 နေထိုင်
 နေထိုင်ဖို့ နေထိုင်
 တောထဲမှာ
 နေထိုင်ဖို့ နေထိုင်



ဟဟ
 နေထိုင်
 နေထိုင်
 နေထိုင်
 နေထိုင်




ဟဟ
 နေထိုင်
 နေထိုင်
 နေထိုင်



ဟဟ
 နေထိုင်
 နေထိုင်
 နေထိုင်
 နေထိုင်



វិញ?




តែងតែ
ជំនា : រូបយី
ក៏







វិញ




តើ មិត្ត
អាចក៏ដឹងបាន
ហើយខ្ញុំខ្លះ
ក៏មែន
ហើយខ្ញុំ










မိမိ
မိမိ



တဲခဲ
မော
ကတော
ကတစ



ကတ
ခိက
ကကတ
...

ကတခိက
မိမော
ကကကတစ
ကိ
...

ကိကကကကကက
ကိကကကက
ကိကကကက
...





វិញ
ដោយស្ម័គ្រចិត្ត
ចោល
ចោល



អី?

គ្រប់
អ្វី
?



ឯងតើ
ចង់
ដឹង
អ្វី
?



អី!



តើ
អ្វី
ក៏
ដឹង



ឯង
ចង់
ដឹង
អ្វី

វិញ



જાંઘળા
પાસવેંતે
:

કા!



૧૦૦
સિંઘાંઘેલે
ઘાંઘણા




કેવેલુ
વેંતે



ક્રેક



ક્રેક





ឧបត្ថម្ភ
ដោយ
សេចក្តី



ខ្ញុំ

?



ឃើញ
អ្វីមួយ
មិនដឹង
តើជា
អ្វី

WAO




អ្វីមួយ
មិនដឹង
តើជា
អ្វី



អ្វី
មិនដឹង
តើជា
អ្វី

ឃើញ
អ្វីមួយ
មិនដឹង
តើជា
អ្វី



କିମ୍ପାକାଶ
କିମ୍ପାକାଶ
କାହାଣୀ
?

କିମ୍ପାକା
କିମ୍ପାକା
କିମ୍ପା


କି... କିମ୍ପାକା
କିମ୍ପା
କିମ୍ପା
କିମ୍ପା

କିମ୍ପା?

କିମ୍ପା
କିମ୍ପା
କିମ୍ପା
କିମ୍ପା

କିମ୍ପାକା
କିମ୍ପା
କିମ୍ପା
କିମ୍ପା


କିମ୍ପାକା
କିମ୍ପା
କିମ୍ପା
କିମ୍ପା



৩
 বঃচঃ৩
 ৬৬৬৬৬৬
 ৬৬৬৬

৩
 ৩
 ৩
 ৩
 ৩

৩
 ৩
 ৩



৩
 ৩
 ৩
 ৩
 ৩

৩
 ৩
 ৩
 ৩


৩
 ৩
 ৩




৩
 ৩
 ৩
 ৩
 ৩

৩
 ৩
 ৩
 ৩







តារាងសិល្បៈ
១២៖
...



ក្រិក្រិ
ស្រីស្រីស្រីស្រីស្រីស្រី
១២៖ រូបរាងស្រស់ស្រាយ
ស្រស់ស្រាយស្រស់ស្រាយ
ស្រស់ស្រាយ



ក្រិក្រិ
ស្រីស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រីស្រី



ស្រីស្រី
ស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
?



ក្រិក្រិ
ស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រី

ស្រីស្រី
ស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រី
ស្រីស្រីស្រីស្រី




ଜାଆ
ମିଛ
କେଉଁ



କେଉଁ
ମିଛ
କେଉଁ
ମିଛ





ମିଛ
କେଉଁ
କେଉଁ
କେଉଁ
କେଉଁ
କେଉଁ



କେଉଁ
କେଉଁ
କେଉଁ
କେଉଁ

କେଉଁ
କେଉଁ
କେଉଁ
କେଉଁ






វាដូច
ជ្រះចេញ
ឡើយ

ស្រេតាវង
អំណាចត្រូវបាន
កិច្ចការផ្សេងទៀត
យល់ច្រើន
ត្រូវបានដឹង

ស្រេតាវង
ត្រូវបានដឹង
កិច្ចការផ្សេង
ស្រេតាវង
ត្រូវបានដឹង
កិច្ចការផ្សេង

អ្វី
អំណាច
...




ภาพเปรี้ยว เปรี้ยว
เพื่อคุณ





ราตรีของ.....
เราสอง





ទាំងស្រុង
ចង្អុល


ឆ្នាំ
ចាត់ការ
ទាំងស្រុង
តើ
?



ការិយាល័យ
ស្រាវជ្រាវ
ទាំងស្រុង
តើមាន
អ្វី


តើគួរឲ្យ
រំលោភ
ពាក្យ
ស្រេច

ទាំងស្រុង
ចាត់ការ
ទាំងស្រុង
ស្រេច



ទាំងស្រុង
ការិយាល័យ
ចាត់ការ
ទាំងស្រុង
ចង្អុល

ឆ្នាំ
ការិយាល័យ
ចាត់ការ
ទាំងស្រុង
ចង្អុល





ဘဝက
ကိစ္စတွေက
အေးအေးအေး
?

ငါ့ငါ့ငါ့

အေးအေးအေး
အေးအေးအေး
အေးအေးအေး
အေးအေးအေး
အေးအေးအေး




အေးအေးအေး
အေးအေးအေး
?

အေးအေးအေး
အေးအေးအေး
အေးအေးအေး
အေးအေးအေး



အေးအေးအေး
အေးအေးအေး
အေးအေးအေး
?



အေးအေးအေး
အေးအေးအေး
အေးအေးအေး




គ្រប់គ្រប់រួម
ដឹងថាជាអ្នក
បែបនេះមែន
ឬ



ឃើញ
ក៏ដើរ
មកទីនេះ
ឬ

ដឹង
រឿង
?



តើវាជាអ្នក
នោះ
ឬ ហើយវា
មិនមែន
នោះទេ?

កា!
ច្បាប់
តែម្នាក់
ប៉ុណ្ណោះ



តើវា
នោះ
មែន
មែន



វា
ជា
អ្នក

ស្រេចហើយ
000 តើវា XXX
ក៏មិនមែនទេ
នោះទេ?



ឃើញ
ស្រេចហើយ
នោះ

តើវាជាអ្នក
គ្រប់គ្រប់រួម
ឃើញ
មែន

ឃើញ
ស្រេចហើយ
នោះ





សោតៈ
ស្មេង្កីម៉ែចង្កៃ
ឃតិវិចា
ឧត្តិបរិវេយ្យោ
សោធនៈសោ

ម៉េង
ឧត្តិបរិវេយ្យោ
ឃតិវិចា
រិបេតាមៈ



ឱ...
ម៉េងចាំម៉ែកាំ
កាំត្រង់ម៉ែត្រ
តៈឱ





វ៉ូ!
 បង្ហាញមើលបាន
 ភ្នំព្រៃ
 កោះកុង
 បឹងទន្លេសាប
 រាជធានី
 ភ្នំពេញ
 មាត់ទន្លេ

គេបានបង្ហាញ
 មាត់ទន្លេ
 កោះកុង
 បឹងទន្លេសាប
 រាជធានី
 ភ្នំពេញ
 មាត់ទន្លេ






ਚੌਕਿ
ਗਿੱਲੀ
:

17



ਕਿੱਥੋਂ
ਚੌਕਿ ਗਿੱਲੀ
?


ਪਾਥਰਸ਼ੁਰ
ਗਿੱਲੀ
ਠੰਠੀ





ឃុំអតីត
ស៊ីហ្គែម
ក្រុងសៀមរាប
១៤៖

ឃុំអតីត
ស៊ីហ្គែម
ក្រុងសៀមរាប
១៤៖



ឃុំអតីត
ស៊ីហ្គែម
ក្រុងសៀមរាប
១៤៖



ឃុំ
១៤



ឃុំ
ស៊ីហ្គែម
ក្រុងសៀមរាប
១៤៖



ឃុំអតីត
ស៊ីហ្គែម
ក្រុងសៀមរាប
១៤៖

ឃុំ
១៤

ខែត្រីវត្សា
ស្រឡាត់ស្រាវ័យ៖
ចាំស្រឡាត់វិច
ស្រឡាត់


ស្រឡាត់
ក្រិយស្រឡាត់
ប្តីស្រឡាត់

៖

អី
ស្រឡាត់!!



ក្រិយស្រឡាត់
ត្រីវត្សា
ស្រឡាត់



ស្រឡាត់
ស្រឡាត់ស្រឡាត់
ស្រឡាត់
ស្រឡាត់ស្រឡាត់
ស្រឡាត់

ស្រឡាត់
ស្រឡាត់ស្រឡាត់
ស្រឡាត់
ស្រឡាត់ស្រឡាត់
ស្រឡាត់





យើង
ស្រីស្រី
ស្រីស្រី
ស្រីស្រី



យើងយើង
យើងយើង
យើងយើង
យើងយើង

យើងយើង
យើងយើង
យើងយើង
យើងយើង



យើងយើង
យើងយើង
យើងយើង
យើងយើង



យើងយើង
យើងយើង
យើងយើង
យើងយើង



យើងយើង
យើងយើង
យើងយើង
យើងយើង



២០ មាតិកាមតិ
 ដំណើរការនេះ
 ឃើញ ឃើញ
 អំណាចអំណាច



មាតិកា
 ដំណើរការ
 មាតិកា
 អំណាច

ប្រែប្រួល
 អំណាច
 អំណាច



ឆ្លាត
 ឆ្លាត
 ឆ្លាត



ប្រព័ន្ធ
 ប្រព័ន្ធ
 :

ឆ្លាត



ឆ្លាត
 ឆ្លាត
 ឆ្លាត
 ឆ្លាត



ទីស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ



ស្នាក់នៅ
ស្នាក់នៅ
...



ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ



ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ

ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ

ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ



ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ
ស្នាក់នៅ



ଶୈଳୀ
 ଶାନ୍ତା
 ପକ୍ଷୀମାନଙ୍କୁ
 ଶୁଣି
 ହସିଲେ

ଶୈଳୀ
 ଶାନ୍ତାଙ୍କୁ
 ଶୁଣି

ବନ୍ଧୁକ୍ରୀଡ଼ା
 ଶାନ୍ତାଙ୍କୁ
 ଶୁଣି


ଶୈଳୀ
 ଶାନ୍ତାଙ୍କୁ
 ଶୁଣି

ଶୈଳୀ
 ଶାନ୍ତାଙ୍କୁ
 ଶୁଣି

ଶୈଳୀ
 ଶାନ୍ତାଙ୍କୁ
 ଶୁଣି







ក៏ទេស
តែឃើញ
ថាមាន
ឬ



វាមាន
តែវិញ

វាមាន
តែវិញ
ឯង



~ ឱ!!
ក៏មាន
ឬ



ក៏មាន
តែវិញ
ឯង

ក៏មាន
តែវិញ
ឯង

ក៏មាន
តែវិញ
ឯង

ក៏មាន
តែវិញ
ឯង





ମୁଁ
 ଖାଣିଆ:
 ମଃ
 ଶୈବମିନି

ଝଟ




ଠି?



ଶୈବମିନି
 ବିକାଶକୋଷାଳ
 ବିପ୍ଳାବିନି?

ଝଟ

ଘୋଡ଼ା
 ଦୁଃ
 ବଃ



ଝଟ




ମୁଁ
 ଖାଣିଆ
 ଶୈବମିନି
 ବିକାଶକୋଷାଳ
 ବିପ୍ଳାବିନି

ଠି?

ଖୋ...
 ଖୋଲୋ
 ଦେ
 ଥୁ

ବିକାଶକୋଷାଳ
 ବିପ୍ଳାବିନି
 ବିକାଶକୋଷାଳ
 ବିପ୍ଳାବିନି






မောင်ခင်မောင်
 ကိုမောင်မောင်
 ခင်မောင်
 နှစ်ယောက်
 နှစ်ယောက်


ဟာ!!

မိမိကတောင်
 နာမော
 နာမော
 နာမော



မောင်ခင်မောင်
 ကိုမောင်မောင်
 ခင်မောင်
 နှစ်ယောက်
 နှစ်ယောက်

မိမိကတောင်
 နာမော
 နာမော
 နာမော



မောင်ခင်မောင်
 ကိုမောင်မောင်
 ခင်မောင်
 နှစ်ယောက်
 နှစ်ယောက်



ภาพเปรี้ยว เปรี้ยว
เพื่อคุณ



အိမ်ထောင်ရေးအတွက်





ඉහල
ඉහල
...

ඉහල
ඉහල



ඉහල
ඉහල
;

ඉහල.. ඉහල
ඉහල
ඉහල.. ඉහල
ඉහල




ඉහල

ඉහල....
ඉහල
ඉහල
ඉහල



ඉහල



အိပ်
အိပ်

နိဂဗးဝဲ
ဘဗာဗာ
ဂါးခိးခဲး



ဝဲ
...

ဝဲဝဲဝဲ
ပိးဗာဗာဗာ
မဲးခိးပိးဗာ
ပာဗိးဗာ



ပိးဗာ
ခိးဗာ
ပိးဗာဗာ
မဲးဗာ



ပိးဗာ
ပိးဗာဗာ
ဗာဗာ
မဲးဗာ



ဒီစာပို့ပေးတာ
ကံ့ပီ
ပူ



အေး
ကီ
:



ဒီ
ကိစ္စကွဲ
ပုံအား
ပေးပို့မိမိ
?

အေးကီ
ကီ
ပေး
ပို့မိမိ



ဒီကိစ္စကွဲ
ပုံအား
ဒီစာပို့ပေးတာ
ကံ့ပီ
ပေးပို့မိမိ
ပေးပို့မိမိ

အေး
ကီ
?



အေး
ကီ
ပေး

ဒီကိစ္စကွဲ
ပုံအား
ပေးပို့မိမိ
ပေးပို့မိမိ

အေးကီ
ပေးပို့မိမိ
ပေးပို့မိမိ
ပေးပို့မိမိ
ပေးပို့မိမိ




အေး
ကီ
ပေး
ပေး
ပေး
ပေး



សាលា៖
 តើដំបូងៗ៖
 ប្រើប្រាស់ប្រើប្រាស់
 ត្រូវគ្រប់
 ៗ

យាយយាយ
 យាយយាយ

យាយយាយ
 យាយយាយ



យាយយាយ
 យាយយាយ
 យាយយាយ
 ៗ



យាយយាយ
 យាយយាយ
 យាយយាយ
 យាយយាយ

យាយយាយ
 យាយយាយ
 យាយយាយ



យាយ៖!
 យាយយាយ
 យាយយាយ
 យាយយាយ
 យាយយាយ
 ៗ



យាយ?
 យាយ
 យាយ



យាយ



យាយយាយ
 យាយយាយ
 យាយយាយ



ବା...
 ଶାସ୍ତ୍ରମାର୍ଗଃ
 ଗୋଷ୍ଠୀକୃତମାମାଜୋଗ
 ଖାତାମ୍ଭୁ
 ବସିବୁ ଘୋଷ



၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀

၁၀

၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀

၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀




၁၀၀၀၀၀...
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀

၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀



၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀



၁၀
 ၂၀
 ၃၀

၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀

၁၀၀၀၀၀
 ၂၀၀၀၀၀
 ၃၀၀၀၀၀
 ၄၀၀၀၀၀




အိမ်ထောင်
မိခင်



အိမ်ထောင်
...
ပစ္စည်း

အိမ်ထောင်



အိမ်ထောင်
ပစ္စည်း

အိမ်ထောင်
မိခင်
ပစ္စည်း




အိမ်ထောင်
ပစ္စည်း
မိခင်
ပစ္စည်း

အိမ်ထောင်
ပစ္စည်း
မိခင်
ပစ္စည်း



အိမ်ထောင်
ပစ္စည်း





မောင်
 ဘုရားပုံကတိမောင်
 ဓာသကား
 မွေးတိုက်မော
 နှိပ်စက်ပေးတ
 အာဇာနည်တို့မေး

၂၀. ဘေးမိတ်
 ပြောကံစား
 ကိုဇော်ကော
 နိမိတ်



နာဇာ
 နှု




ကောကော
 ကံ
 ကောကော
 နိမိတ်

နာ
 မောင်
 နေ



နိဇာကော
 မိကော
 နှုမပြောကံ
 တို့ကံ..၇၆..၇၆

ဟို







យើង
ស្រី៖
...





រ៉ាប់រង
តើអ្វី
?

៦៣

រ៉ាប់រង
តើអ្វី
ស្រី៖
យូ



ឈាម
ហ្នឹង
រ៉ាប់រង



រ៉ាប់រង
ឈាមហ្នឹងហ្នឹង
រ៉ាប់រង
យូ



យើង
ស្រី៖
ហ្នឹង
ហ្នឹង
ហ្នឹង
ហ្នឹង
ហ្នឹង

ហ្នឹង
ហ្នឹង
ហ្នឹង



១០
ហ្នឹង
ហ្នឹង
ហ្នឹង
ហ្នឹង



ໃນທາງເຢັນ
ອາຍຸກາລະ
ສິນສັກໂກເລຂາ
ອະນຸເບຍໂອກ

ແຕ່
ບໍ່ມີ
ໂອກ
ເບຍ
ເລຂາ
?

ແຂ່ງກັນສະໄໝ
ອັດສະການວິຊາ
ກິດກະເລນີ

ສົນທິ
ອາ
ຮ່

ແຕ່
ໂຕ້ອາກິ່ງ
ວິຊິງຮ່
...

ຊິງເອົາໂຕ້
ຕົ້ນ
ເລຂາຮ່
ວິສັກໂກເລຂາ
ໆ

ອ
ລຸບ!!

ຕົ້ນ
ວິຊິງຮ່
ເລຂາເວັ້ນ
ຮູ

ອາ
ອາກິ່ງ
ອັດສະການ
ເບຍໂອກ
ຮ່



ବାହାଜୀ:
 ମି...
 ଚକ୍ରା..
 ଖାଣ୍ଡିଆ
 ସିଂହାଣି

ମାଧ୍ୟା:
 ଗା
 ଚକ୍ରାଣି
 ଖାଣ୍ଡିଆ
 ?

ଖାଣ୍ଡିଆ
 ଚ:



କିଛି
 ଖାଣ୍ଡିଆ
 ?

ହୁ



କିଛି
 ଖାଣ୍ଡିଆ
 ଖାଣ୍ଡିଆ
 ସିଂହାଣି



ଧୁଆଁ
 ଚକ୍ରା
 ଚା
 ଖାଣ୍ଡିଆ
 ସିଂହାଣି

ଖାଣ୍ଡିଆ
 ବ:ଚା
 ଖାଣ୍ଡିଆ
 ସିଂହାଣି



ହୁ



ଧୁଆଁ
 ଚକ୍ରା
 ଖାଣ୍ଡିଆ
 ସିଂହାଣି



ဒီကံ့ပ
ဇာတ်ကား
လေးကမ်းပေးပို့
;





ଏକଦିନ
ଖାମ୍ବି:
:

ଡିଏଲ୍‌ଗେଟ୍
ସିଏଲ୍‌ଗେଟ୍
ବାମ୍
ଡାକ୍ତରୀ:
ଃ




ସିଏଲ୍‌ଗେଟ୍
କିଏଲ୍‌ଗେଟ୍‌ସିଏଲ୍‌ଗେଟ୍
ଃ



ଝଟ
?




କିଏଲ୍‌ଗେଟ୍
କିଏଲ୍‌ଗେଟ୍
କିଏଲ୍‌ଗେଟ୍‌କିଏଲ୍‌ଗେଟ୍
ଝଟ
ଝଟ
କିଏଲ୍‌ଗେଟ୍
କିଏଲ୍‌ଗେଟ୍
ଝଟ



କିଏଲ୍‌ଗେଟ୍
କିଏଲ୍‌ଗେଟ୍
ଝଟ...
ଝଟ
ଝଟ
ଝଟ



ଝଟ



વિં
વહાણા
વચ્ચે
જાય છે

હા



પાંચમીમાં
રેલવેસ્ટાનઃ
જીએનમાં
મીજીગભરું
ચિંતા



કા?
?



ઠાં?
ગુણિ
બુ

હા



ក្នុងការយំ
 រាប់រយ
 រោងស្រះ
 គ្រាប់
 ក្រាម្លោះ

ក្នុងការ
 ក្រាម្លោះ
 យូ


ក្រាម្លោះ
 ក្រាម្លោះ
 យំរយំ



ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ

ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ

!?



ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ





ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ

ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ
 ក្រាម្លោះ



ក្រាម្លោះ?



ଠ:
ଠ:
ଠ:

ଠ:
ଠ:
ଠ:

ଠାଠାଠା
ଠାଠାଠାଠାଠାଠା
ଠାଠା
;

ଠାଠାଠାଠାଠା
ଠାଠାଠାଠାଠାଠାଠା
ଠାଠାଠାଠାଠାଠାଠା
ଠାଠାଠାଠାଠାଠାଠା
ଠାଠାଠାଠାଠାଠାଠା

ଠାଠା
ଠାଠା
ଠାଠାଠା
ଠାଠା

ଠାଠାଠାଠା
ଠାଠାଠାଠାଠାଠା
ଠାଠାଠାଠାଠାଠାଠା
ଠାଠାଠାଠାଠାଠାଠା

ଠାଠା.....
ଠାଠା.....

យកអ្វី
គឺស្រឡាត់យាត្រា
សេចក្តីស្រឡាត់
រមែងស្រឡាត់



ស្រឡាត់
បំបាត់
ត្រាវា



ឧ
ស្រឡាត់
បំបាត់

អា...
អា...



ស្រឡាត់
បំបាត់
?



តើ!
យក
ស្រឡាត់
បំបាត់
បំបាត់

ស្រឡាត់
បំបាត់
បំបាត់
បំបាត់



ស្រឡាត់
បំបាត់
...



ស្រឡាត់
បំបាត់
បំបាត់
បំបាត់
បំបាត់



ଜୁଗୁଆଁସୁ
 ଘର୍ମାଣିଶୈନୈରୁପ
 ବୃଷମିତାଲେଖ
 ବାପାପାସୁମାଃ
 ଶେଷ



ସୁବି
 ମିଳିବଶିଷ୍ଟ
 ବ୍ରତକରୁପ
 ମିତ୍ରକରୁପ
 ଶେଷ



କ୍ଷେତ୍ର
 ମୁଖାକ୍ଷେପ
 ପ୍ରମିତାକ୍ଷେପ



ସୈନ୍ୟକଃ
 ...



ଓ



କ୍ଷେତ୍ରାକ୍ଷେପ
 ମୁଖାକ୍ଷେପ
 ପ୍ରମିତାକ୍ଷେପ
 ?



၎င်းတို့အား
 အိမ်ထောင်
 ပြုစုပေး
 နိုင်စေရမည်

အဖေ
 အမေ
 အဘိုး
 အဘွား
 အဘွားအဖ
 အဘွားအမ




+
 ဝါး!!

အဖေအမေ
 အဘိုးအဘွား
 အဘွားအမ



အိမ်ထောင်
 ပြုစုပေး



အိမ်ထောင်
 ပြုစုပေး
 နိုင်စေရမည်

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



เรียนต่อไม่ได้





|| ११५ ||
 ଟାହୁଣ୍ଡା
 ବିଦ୍ୟାଳୟ

ମାହୁଣ୍ଡା
 ଫିଲଡାଲଫିଆ
 ସିଟି
 ଟାହୁଣ୍ଡା
 ବିଦ୍ୟାଳୟ

ଟା
 ଫିଲଡାଲଫିଆ
 ସିଟି
 ଅ. ପ୍ରତାପ
 ଟାହୁଣ୍ଡା

ମାହୁଣ୍ଡା
 ଫିଲଡାଲଫିଆ
 ସିଟି
 ଟାହୁଣ୍ଡା
 ବିଦ୍ୟାଳୟ






ဒါက ဘုံပျံပဲ
အိမ်က ဘုံပျံ
ပဲပေါ့
;



အိမ်က ဘုံပျံပဲ
ပဲပေါ့
ပဲပေါ့



ဘုံပျံပဲ
ပဲပေါ့
ပဲပေါ့





វិញមនោគម្មា
បារាណ្ណិយ
តេជវិទ្យា
ឬ

យេស៊ូ
ស្រីស្រី
តាមដាន

១៦៦

កិច្ចសន្យា
គ.ស. រដ្ឋ
ស្រីស្រី
សិស្សសិក្សា
វិទ្យា
ឬ

|| វិញ ||
សិស្សសិក្សា
ស្រី
វិទ្យា



ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី

ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី



វិញមនោ
រដ្ឋ

៦៦៦
៦៦៦
៦៦៦




ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី



ស្រីស្រី
ស្រីស្រី
ស្រីស្រី

ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រីស្រី



ឃ្លាស្រដៀង
គ្រែម៉ាតា
ក៏
ស្រាប់តែ
ចំណុះ
ឬ

ខ្ញុំ
ក៏ស្រែ
ចិត្ត
តែងតែ




ក៏ម្តាយ
ស្រីស្រី
ម៉ាតា
ហែលទៅ
ស្រែ

ស្រែម្តាយស្រី
ស្រីស្រី
ក៏ស្រែស្រី
ស្រីស្រី
ក៏ 23
ម៉ាតា




ក៏ 23
ក៏ស្រី
ស្រែ
ឬ

ខ្ញុំ
ខ្ញុំ



ក្រុម! ខ្ញុំស្រី
ស្រីស្រី
ក៏ស្រីស្រី
ស្រីស្រី

ឬ




?




ក៏ស្រី...
ក៏ស្រីស្រី
ស្រីស្រី
ស្រីស្រី

ស្រីស្រី
ស្រីស្រី
ក៏ស្រីស្រី
ឬ



၂၀၈
၁၀၈
၁၀၈
၁၀၈
၁၀၈

အားလုံး
အားလုံး
အားလုံး



အားလုံး
အားလုံး
အားလုံး
အားလုံး




အားလုံး
အားလုံး
အားလုံး
အားလုံး

?

အားလုံး!!
အားလုံး!!
အားလုံး!!
အားလုံး!!



အားလုံး
အားလုံး
အားလုံး
အားလုံး





ဒီလို
အိမ်ကဲကဲ
ဒီလို
?

အိမ်...
အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ



အိမ်
အိမ်ကဲကဲ
?




အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ


အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ



အိမ်ကဲကဲ
...




အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ
အိမ်ကဲကဲ



ဘုံကျွန်းတပ်ပြေး
ဘုံ
ဘုံကျွန်းတပ်
ဘုံကျွန်း

ဟဟဟ



ဟဟ

ဟဟ...
ဟဟ...
ဟဟ...

၂၀..
ဟေ့ဟေ့
ဘုံကျွန်း
ဘုံကျွန်း
ဟေ့ဟေ့

ဟဟ
ဟဟ
ဟဟ


ဟဟ




ဟေ့ဟေ့ဟေ့
ဟေ့ဟေ့ဟေ့
ဟေ့ဟေ့ဟေ့
ဟေ့ဟေ့ဟေ့
ဟေ့ဟေ့ဟေ့
ဟေ့ဟေ့ဟေ့







ចាតុការៈ
 គ្រប់គ្រងប្រើប្រាស់
 តែងតែ
 ត្រូវបាន



១២
 តើ
 វា
 គ្រប់គ្រង
 គ្រប់គ្រង

តើវា
 ប្រើប្រាស់
 គ្រប់គ្រង
 គ្រប់គ្រង
 គ្រប់គ្រង
 គ្រប់គ្រង



តើ
 គ្រប់គ្រង
 គ្រប់គ្រង
 គ្រប់គ្រង
 គ្រប់គ្រង



ចាតុការៈ
 គ្រប់គ្រង
 គ្រប់គ្រង
 គ្រប់គ្រង
 គ្រប់គ្រង

ਪਿਆਰ
ਗਾਇਲ
ਗੇ
...



ਗਿਆ



ਗਿਆ




ਮੈਂ ਆਪਣੇ
ਵੱਖਰੇ ਗੈਰ-ਮੌਜੂਦ
ਗੇ-ਮੈਂ



ਮਾਯਾ:
ਮੌਜੂਦ
੯





କା :
 ଯେତାବି
 ଦାଁ
 ଚାନ୍ଦିନୀଟାଃ
 ଫୁଲିଆ
 ଦାଁଦି
 ଏଠି



ଦାଁଦି
 ଦାଁଦି
 ଯେତାବି
 ଚାନ୍ଦି



ଦାଁ... ଦାଁ
 ଚାନ୍ଦିନୀଟାଃ
 ଫୁଲିଆ

କା!
 ଦାଁଦି
 ଚାନ୍ଦି






ຕົ້ນໝາ
 ໄຂ່ໄຂ່ເຈັບ
 ອໍ້ວງາື່ງມາດາ
 ພິມບເປັ້ນ
 ກາດເອາດີ
 ຕໍ່ມາມາເປັ້ນ





ອາຍຸກາວ
 ສາມັກ
 ພາກອາມະວາ
 ພາມເອັ້ເອັ້ເອັ້
 ເອັ້ເອັ້ເອັ້



ວັງ
 ພາກາເອັ້
 ວັງ
 ເອັ້

ອ: ອ






ខែតែប្រែសម
 តើសម័យ
 វារម្យាណៈ
 ឬ



អ្វីខែ
 តើ
 ?



ឈ្មោះ...
 ឈ្មោះវារម្យាណៈ
 ក៏ត្រូវ...
 ខែតែប្រែសមវារម្យាណៈ
 គួរខែតែតើសម័យ
 ហើយក៏ត្រូវ






ဒီကောင်...
 ဝံ့ဗာပုဗာ
 ကံကံပဲဗာ
 ဝံ့ဗာပုဗာ

ဝ:
 ဝ:
 ။ပံ့ကဲဗ



ဒီကောင်
 ကံကံ
 ဝံ့ဗာပုဗာ



ဒီကောင်
 ...





ನೈಋ
 ಸಮಗ್ನಿ
 ಲಃಪಯಾ
 ಪೂಜಾ
 ನಾಗಿಸ್ಥಿತಿ
 ಫಲ
 :

ಕಾಂತೆ
 ಹೊಡೆತ
 ಉದ್ದೇಶ
 ಉದ್ದೇಶ
 ಉದ್ದೇಶ
 ಉದ್ದೇಶ
 ಉದ್ದೇಶ
 ಉದ್ದೇಶ





ಕಿರು




ಕಿರು
 ?

ಘಟ್ಟ





ក្រុម



ឆ? ឯង
ក៏អាច
ត្រូវបាន
តើ



វិញអាច
ឆ្លង
ក៏អាច
ត្រូវបាន



ឯងអាច
ត្រូវបាន
ត្រូវបាន

ឆ្លង
ក៏អាច
ត្រូវបាន
ត្រូវបាន?




ឯង
ត្រូវបាន
ត្រូវបាន
ត្រូវបាន

ឆ្លង
ត្រូវបាន
ត្រូវបាន
ត្រូវបាន




ภาพเปรี้ยว เปรี้ยว
เพื่อคุณ



งานฉลองวัน


๗
ตุ๊กตา
๑





အိမ်ထဲမှာ
လူအများ
စားစား
အိမ်ထဲ

ကလေး
: ၂၂



၇၀. နေပူရောင်
ကိရိယာ
အိမ်ထဲ
ပေးပို့ပေး
ပေးပို့ပေး
ပေးပို့ပေး

အိမ်ထဲ
ပေးပို့

ဟဲ!! ဟဲ!!

နေပူရောင်
ပေးပို့ပေး
ပေးပို့ပေး
ပေးပို့ပေး
ပေးပို့ပေး



ONE
TWO
THREE
:



ဟဲ!! နေပူရောင်
နေပူရောင်
ပေးပို့ပေး
ပေးပို့ပေး
ပေးပို့ပေး
ပေးပို့ပေး

ဟဲ!!
ဟဲ!!

ဟဲ!! ဟဲ!!



နေပူရောင်
ပေးပို့ပေး
ပေးပို့ပေး
ပေးပို့ပေး



ស្រីម្នាក់
រឹប
ស្រី ៣
នឹងមាតា



ស្រី
នឹងមាតា
រឹបម្នាក់
រឹបម្នាក់
រឹបម្នាក់



ស្រីម្នាក់
រឹប
ស្រី ៣
នឹងមាតា



ៗ...
រឹបម្នាក់
រឹប

រឹប
រឹប
រឹប

Team
drop out



រឹបម្នាក់
រឹបម្នាក់
រឹបម្នាក់

រឹប
រឹប...
រឹបម្នាក់
រឹប




រឹបម្នាក់
រឹបម្នាក់
រឹបម្នាក់

រឹប



មហាវ
 កិសេសកិសេស
 បំបែក
 ការិយាល័យ
 កំណែប្រែ

តើវា
 រួមបញ្ចូល
 កំណែប្រែ
 កំណែប្រែ
 កំណែប្រែ



ឃើញ
 ម៉ែតែ
 តែម្នាក់
 ឃើញ
 ម្នាក់



តើវា
 កំណែប្រែ
 កំណែប្រែ
 កំណែប្រែ



តើវា
 កំណែប្រែ
 កំណែប្រែ


ઈ... ઇચ્છુભાઃ
ઈઈઈ
વિઃઈઈઆ
ભેષ

ઈઈઈઈઈ
ઈઈઈઈઈ
ઈઈઈ
ઈઈઈઈઈ

ઈઈઈ
ઈઈઈઈઈ
ઈઈઈ
ઈઈઈઈ





ઈઈઈઈઈઈઈ
ઈઈઈઈઈઈઈ
ઈઈઈ
ઈઈઈ



ઈઈઈઈઈઈઈ
ઈઈઈઈ
ઈઈ! ઈઈઈઈઈ
ઈઈ
ઈઈઈઈઈઈઈ






ઈઈ
ઈઈઈઈઈઈઈ
ઈઈ







နေ့ကလေးပျော်စရာ
 ဝတ်စုံ
 နှစ်နှစ်ကလေး
 ပျော်စရာပေးအပ်
 နေ့ ဝတ်စုံ
 နေ့ကလေးပျော်

မော့မော့
 ဝတ်စုံပေး
 ပျော်စရာ
 နေ့ပေးအပ်
 နေ့ကလေးပျော်










ကျွန်းကျွန်း
ကံ
...

ကျွန်းကျွန်း
စိန်ကပ်ကပ်
ကံ:စိန်
...



ବୁଝି
ପାରିବୁନାହିଁ
:



କିମ୍ପା
କିମ୍ପା
:


କି
କି
:



କିମ୍ପା
କିମ୍ପା
କିମ୍ପା



ଦ୍ଵା
ଦ୍ଵା
ଦ୍ଵା



ଦ୍ଵା



OM
OM



ওঁ!
বঃলীমঈংগৈ
গীলীম
শ্রৈমোঃ

গীমালখ
গীমালখ

৩২
৩২
৩৩

গীমালখ
গীমালখ


গীমালখ




স্বপ্নেবলি
শ্রীমা
...

গীমালখ
গীমালখ

গীমালখ
গীমালখ






ဘယ်အခါ?



ဘာ?
ပျိုအိမ်က
ပဲခဲက
အိမ်က?




အိမ်က
အိမ်က
အိမ်က
အိမ်က
အိမ်က

အိမ်က
အိမ်က

အိမ်က
အိမ်က
အိမ်က







ଖୋଜାଟାଣି
 ବାସ୍ତି
 ଶାଗା
 ମିସ୍ତ୍ରୀ
 ୟୁ





ខ្លាច?
ក៏ឈាមត្រង់បែប៖
តាតើយោក
ប៉ុន្មាន
ក្រាំតែម្ខាង



គិតឈាម
តែតែត្រង់បែប
គង្វាវប៉ុន្មាន
ៗ៖

តាតាដូច្នោះ
តាមរយៈ
ប្រធាន៖
តែតែត្រង់
ៗ



តើតែម្ខាង
គង្វាវប៉ុន្មាន
ៗ៖



តើតែម្ខាង
ៗ៖
តើតែម្ខាង

ឈាមត្រង់
ត្រង់បែប
ប្រហែល...
ៗ៖




កា?




あ*



HORE!



これ 何となく 不思議?








မိမိတို့က
 ဝိုင်းဝန်း
 ချစ်ခင်
 ချစ်ခင်

မိမိ
 ဝိုင်းဝန်း
 ချစ်ခင်
 ?

ဟဲ!!
 ချစ်ခင်



အထက်က
 ဝိုင်းဝန်း

မိမိတို့က

အထက်က
 ဝိုင်းဝန်း

မိမိတို့က


အထက်က

မိမိတို့က



မိမိတို့က
 ဝိုင်းဝန်း
 ချစ်ခင်
 ချစ်ခင်

မိမိတို့က
 ဝိုင်းဝန်း
 ချစ်ခင်
 ချစ်ခင်



အို! နေ့လော့



ဂါဏာအာရုံ
ငြိမ်စေရန်
အားပေး



ဟိ... ဟိ... ဇာတာ
ဇာတာအား
အားပေး
အားပေးနာ?

အို!! ဇာတာအား
အားပေးအား
ပေးအားအား
အားပေး



အို!! အို!!
အားပေးအား
အားပေးအား
အားပေးအား
အားပေး

အားပေး
အားပေးအား
အားပေး





အို!! အို!!
အားပေးအား
အားပေးအား
အားပေးအား
အားပေးအား
အားပေးအား

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



ပုဂံပြည်







រូបរាង
ព្រះមាតា
៖

ក្តី
៖




ទាញយកទៅ
ទាញយក FM
០០ ១០០០០០




វិញ្ញាណ
តើយើងយើងម្តាយ
តា. ម៉ោងរំលឹក
តើយើងម្តាយ
ទាំងពីររូប
ម៉ោងរំលឹក
ម្តាយ





យើង
ម្តាយ
៖
ក៏តែ
ទាំងពីររូប
គា គា គា



វិញ!
ឃ្នកម្តាយ
ម្តាយ
៖



យើង
យើង
យើង
?



ម្តាយ
យើង




ម្តាយ
ម្តាយ
យើង
យើង



អី?

ប្រយោង
ប្រយោង
តើវា
?



ថ្ងៃ...
ចាំបាច់ប្រយោង
ក៏បានដៃខ្សែក្រវាត់
ប្រាប់តាម
តាមការណ៍... ប្រយោង



ដោយ
រូបភាព
អ្វី...
| ៦៦



ប្រយោង
ប្រយោង
តាម
តាម



៦៦

គ្រប់គ្រង
គ្រប់គ្រង
ក៏បានដៃខ្សែក្រវាត់
ប្រាប់តាម
តាមការណ៍



តើ...
តើ...
ក៏បានដៃខ្សែក្រវាត់
ប្រាប់តាម
តាមការណ៍
ប្រយោង

ប្រយោង
ប្រយោង
តាម
តាម
អី!!



៦៦
គ្រប់គ្រង
ប្រាប់តាម
តាមការណ៍
ប្រយោង

ថ្ងៃ

លឿនលឿន

ស្រីក្រហម
ក្រហម
ក្រហម
ឬ



សម្រាប់
យុវនារីក្រហម

ចារឹក



ស្រីក្រហម... វិញ
ពីស្រីក្រហម
ក្រហមក្រហម
ចារឹក

ស្រីក្រហម
យុវនារី
ក្រហមក្រហម
តើ
ម្តាយ



វាចែក
ក្រហមក្រហម
ក្រហមក្រហម
ក្រហម
ស្រីក្រហម

ក្រហម
ក្រហម



ក្រហម

ក្រហម



ក្រហមក្រហម
ក្រហមក្រហម
ក្រហម A, B...
ក្រហម C ក្រហម

ក្រហម

ក្រហម...

ក្រហម
ក្រហម B ក្រហម C
ក្រហម



ក៏ខ្លាំង
ចេះរាំ
ប្លែក
ណាស់
ឬ

ខ្លាំង
ណាស់
ក៏ខ្លាំង
ឬ

អី!
អាមេរិកនឹង
ទៅរាំសម្រាប់



ដោយសារតែ
អាមេរិក
ចាំរាំ
ឬ

អី?



ប្រាប់
ម៉ាតធានា
ត្រូវ
អាមេរិក

តើខ្លះ
រាំ
1 តើ
រាំ



ដោយ
ខ្លាំង
ចេះ
រាំ
ណាស់
...

តើខ្លះ
រាំ
រាំ
រាំ
រាំ
1 តើ

អី?



ប្រាប់
ម៉ាតធានា
ត្រូវ
រាំ
រាំ
រាំ

ក៏
:
ក៏



ආහල්
 සෙරුම
 ජූස
 පානි:
 :

ඔහු!
 ජාගාලා
 ඔහුගේ
 ගිණුම:



ඔහුගේ
 බාග්‍රාහකයා
 වන්නා වූ
 ඉංජිනේරු

ඔහුගේ
 ගිණුම
 වේ



ඔහු
 මිනිස්සුන්ගේ
 ජීවිතයට
 ජාගා... ගැනිනි

ඔහුගේ
 වගකීම




ඔහුගේ
 ගිණුම
 ගැනිනි
 ඔහුගේ
 වගකීම

ඔහුගේ
 ගිණුම
 වේ



ඔහු
 ගිණුම
 ගැනිනි
 ඔහුගේ
 වගකීම



អី
គេ



អី
ម៉ាត់កាំម៉ា
ឃ្នាំកាំ
ពេទ្យ



ឡើយ



អូយើ

ពេលកាំ
ម៉ាត់
លេខមត់កាំ
កាំម៉ាម៉ា
...

អី!!



ស្នេហា

ក្រុមហ៊ុន
ស្នេហា
សម្រាប់
ស្នេហា
ស្នេហា
ស្នេហា
ស្នេហា

!?


૬૫

તઠિતજી
જાં
...

મીઠી
ચિત્તાવૃત્ત
...



કોઈ
...



હોય
મીઠી
:
મીઠી
ચિત્તાવૃત્ત
જાં
?

ચિત્તાવૃત્ત
બેબુબેબુ
જામખગાજી
જિંદગી




જાં
:
જિંદગી






ဟဲ
:
အားအား
ပူ



အားအား
အားအား
:
အားအား

အားအား
အားအား
အားအား
အားအား
အားအား



အားအား
အားအား
:
အားအား



ဟဲ

ဟဲ!!




အားအား
အားအား
:
အားအား

အားအား
အားအား
အားအား
အားအား



ମିଶ୍ର
ପିଲାଟୁଣି
:

ଓଓ
ଏକଜଣାଲୁଗା
ହୁଣ୍ଡି
କିମିଆଳୀ




କି
କି

ଏକଜଣା
ଲୁଗା
କିମିଆଳୀ



କିମିଆଳୀ
କିମିଆଳୀ
:



କିମିଆଳୀ
ଏକଜଣା
ଲୁଗା
:

ହା
କିମିଆଳୀ
:



କିମିଆଳୀ
କିମିଆଳୀ
କିମିଆଳୀ
:



କିମିଆଳୀ
କି
:

ខែគិតវា
 រើសរាង
 ឃ្លាតោ
 យេតា
 ប្រាំបីគុះ


ប្រាំបី
 គុះប្រាំ
 ខា
 តើខ្ញុំប្រ
 ដោយ




គ្រូបង្រៀន
 តែងតែ
 តែង




គ្រូបង្រៀនតែង
 តែងតែ
 :



ប្រាំបី
 គុះប្រាំ
 គុះ
 ១០០






ចង់
ក៏
ចាំ
តើ
នោះទេ

ក៏យំទៅហើយ
ក៏បង្ហាញភ្នែកទៅ
រូបនោះក៏ A ...
ទំនា ...

យំទៅហើយ
ភ្នែកទៅ
ទំនា
:




តើ
យំ
ទេ


គិត
នោះ
តើ
យំ
ទេ



គិត
យំ
ទេ









මහත්වරයා
මෙහිදී
ඉන්න
?



හානිගෙවරු
:



ඊ. ඊ. ඊ.
ඉන්නාවරු
වේගයකරන්නා
ආවර

ඔබගේමනි
ඉන්නාසමයේ
වර්තමාන
:




ඉන්න:ආචාර
පරාසර්ථක
ඉන්නාආචාර
ආචාර



ඉන්නාආචාර
ආචාර:ආචාර
ආචාර:ආචාර
ආචාර:ආචාර
ආචාර:ආචාර
ආචාර:ආචාර



ආචාර:ආචාර
ආචාර:ආචාර
ආචාර:ආචාර
ආචාර:ආචාර
ආචාර:ආචාර





ଏକାକୀ
 ଶାନ୍ତି
 ଆନନ୍ଦ




କିଛି
 କିଛି
 କିଛି
 କିଛି



କିଛି
 କିଛି
 କିଛି
 କିଛି



କିଛି
 କିଛି
 କିଛି
 କିଛି






||o||

	o	
	o	
	o	


||o||




	o	
	o	
	o	

	o	
	o	
	o	

||o||



	o	
	o	
	o	
	o	
	o	



	o	
	o	
	o	
	o	





	o	
	o	
	o	
	o	

||o||




နာမည်ကလေး
 ဝိညာဏ်က
 မိမိကလေးက
 ခုတ်ကလေး



မိမိ
 အားလုံးကဲကဲ
 ဝိညာဏ်
 မိမိကလေးက
 ခုတ်ကလေး

ภาพเปรี้ยวเปรี้ยว
เพื่อคุณ









คำอำลาบนกระจง





ୱାଏଟିଂ? ଆଜ୍ଞା:
 ଐତିହାସିକ
 ଶିକ୍ଷାକ୍ରମେ ଧର୍ମାତ୍ମ
 ଦୀପ୍ତିଗୀତାଗୀତ?

ଏକଦେଶେ
 ମିତ୍ରମୁଖ୍ୟପତାମଣିଂ
 ଐତିହାସିକ






ମାତ୍ରାମଣିଂ
 ଶିକ୍ଷାକ୍ରମେ
 ଦୀପ୍ତିଗୀତାଗୀତ
 ଦୀପ୍ତିଗୀତାଗୀତ




ମାତ୍ରାମଣିଂ
 ଶିକ୍ଷାକ୍ରମେ
 ଦୀପ୍ତିଗୀତାଗୀତ



ମାତ୍ରାମଣିଂ
 ମାତ୍ରାମଣିଂ
 ଶିକ୍ଷାକ୍ରମେ
 ଦୀପ୍ତିଗୀତାଗୀତ









វ៉ាង
វ៉ាង
យូ



ឆ្អឹង
តើណ្ហ
វ៉ាងតើដូ
យូ



គំរាងតើយើង
ឃ្លាតតើយើង
តើតើយើង
តើយើង
យូ

គេក៏ដឹង
តើ
វ៉ាងណា
តើយើង

ឃ្លាត



តើយើង
តើយើង
តើយើង
តើយើង

ឃ្លាត



តើយើង

ឃ្លាត



ចុះតើ
 គេដឹង
 អ្វីទេ?
 ?



បើដឹង
 ហ្នា
 តើ
 អ្នក
 ដឹង
 អ្វី
 ទេ?

អ្នក
 ដឹង
 អ្វី
 ទេ?

តើ
 អ្នក
 ដឹង
 អ្វី
 ទេ?




ປັງປັງ
ປັງປັງ



ແມ່
ແມ່



ມາສິ້ນກະມຸງ





គ្រូបង្រៀនចាំបាច់
នៃការងារ
នេះ... គ្រូបង

ឯង
តើមានបញ្ហា
អ្វីទេ?

តើមានអ្វី
សំខាន់ណាមួយ
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?

បាទ!
តើមានអ្វី
ដែលខ្ញុំ
មិនអាចធ្វើបាន
ទេ?



តើមានអ្វី
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?

តើមានអ្វី
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?



តើមានអ្វី
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?


តើមានអ្វី
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?



វា!!
យប់មិញ
ខ្ញុំមិន
អាចធ្វើបាន
ទេ?


តើមានអ្វី
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?

តើមានអ្វី
ដែលខ្ញុំមិន
អាចធ្វើបាន
ទេ?





ਬਾਬੂਜੀ...
...!
!?



ਪੇਲਾਥੇ:
ਪੰਮੇਮਿਮਿ
ਬਾਬੂਜੀ:
ਗੰਗਾ
ਜੀਵਿਲੇ:
?



ਗੰਗਾ
ਗੰਗਾ

ਪਰਮਿ
ਵੰ:

ਮੇਰੀ
ਗੰਗਾਥੇ:
ਬੁਝਾਨੀਗੰਗਾ
ਗੰਗਾਥੇ:
ਮਿ







ဂါဂါ
ဂါဂါ

၇၇၇
ဇာတိကား
မိခင်ပျို
ပြေးလေအေး

ဖိ

မောင်
ပျော်မိ
အမာရော
တ
တစ်ခု



အို
ကိန်းမိ
အံ
အံ
မောင်
အားအား
တစ်ခု
?

အို

ကိန်းမိ
အို?



အို



ကိန်းမိ
အို
?




အို
အားအား

ကိန်းမိ
အားအား
အို
အို



မောင်
အို
ကိန်းမိ
အားအား
အို

အို
အားအား
အို



အို
အို
...

အို
အို
...

ନାଆଣ୍ଡାଣ୍ଡା
ବିଷୟ
ଧର୍ମ
:

କଣ

ଏ... ଠିକ
ଘୋଷଣା
ସିନାଣ୍ଡା

ଠିକ
ନାଆଣ୍ଡାଣ୍ଡା
ଧର୍ମ


ଏ... ଠିକ
ଧର୍ମ
କଣ
?

ଠିକ
ନାଆଣ୍ଡାଣ୍ଡା
ଧର୍ମ

ନାଆଣ୍ଡାଣ୍ଡା
ଧର୍ମ
:

କଣ

କଣ



॥॥॥॥
 ॥॥॥॥
 ॥॥॥॥



གཤམ་མཁོ་ལྟོ་
 མེ་མོ་
 ཡི་མེ་ལྟོ་
 བུ་ལྟོ་
 རྩོ་མོ་

མེ་མོ་
 གཤམ་མཁོ་ལྟོ་
 ལྟོ་ལྟོ་
 རྩོ་མོ་ལྟོ་
 རྩོ་
 མེ་མོ་ལྟོ་



ལྟོ་ལྟོ་ལྟོ་
 རྩོ་མོ་
 རྩོ་



རྩོ་
 རྩོ་
 རྩོ་



རྩོ་ལྟོ་
 ལྟོ་ལྟོ་ལྟོ་
 རྩོ་ལྟོ་
 ?



རྩོ་
 རྩོ་ལྟོ་ལྟོ་ལྟོ་
 རྩོ་ལྟོ་ལྟོ་
 རྩོ་

རྩོ་ལྟོ་
 རྩོ་
 རྩོ་ལྟོ་



ସୁବୀର
ସିଏଲ
ଏକ



ଫୁ

ଏକ ପାଠକାଳୀ:
ନିଆଳୀଗାମି
ନରୀଂ
ସିଏଲଗାମା
କିଏକା... ଶଃ



କୈବି
କୈବି



ସୁବୀର
କୈବି
ନୀଳ
କୈବି
କୈବି
କୈବି



କୈବି
କୈବି




କୈବି
କୈବି
କୈବି



ဗာညိ
ကား
ပိဏ
;

တော
တော
?



ဟ
ဟ
ဟ

ဟ
ဟ



ဟဟ
ဟဟ
ဟဟ
;

ဟဟ
ဟဟ
ဟဟ

